

**សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល**

**ស្តីអំពីសេចក្តីព្រាងច្បាប់**

**ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល  
នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនហាយដ្រូ ដៅវ៉ែឡូវើរ សេសាន២**

**ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៣**

យើងខ្ញុំជាអង្គការសមាជិកសម្ព័ន្ធទន្លេកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងបណ្តាញសិទ្ធិដីធ្លីនិងលំនៅឋាន មានការមន្ទិលសង្ស័យ និងទុក្ខកង្វល់យ៉ាងខ្លាំង លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនហាយដ្រូ ដៅវ៉ែឡូវើរ សេសាន២ ដែលត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ នីតិកាលទី៤ របស់រដ្ឋសភា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។ សេចក្តីព្រាងច្បាប់នេះ ផ្អែកទៅលើសេចក្តីថ្លែងហេតុលេខ២០១ សជណ.កបច ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៣ និង លិខិតធានារបស់រាជ រដ្ឋាភិបាលលើការទូទាត់ លេខ ០០២ សហវ ចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១២ ។

សម្ព័ន្ធទន្លេកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងបណ្តាញសិទ្ធិដីធ្លីនិងលំនៅឋាន ក៏ដូចជាសង្គមស៊ីវិលជាតិ-អន្តរជាតិ សហគមន៍ទទួលរងផលប៉ះពាល់ពីគម្រោងសាងសង់ទំហំវារីអគ្គិសនីសេសានក្រោម២ ដែលកំពុងធ្វើការតាមដានលើដំណើរវិវត្តន៍នៃគម្រោងនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារសេចក្តីព្រាងច្បាប់មិនបានពិគ្រោះយោបល់អោយបានទូលំទូលាយជាសាធារណៈ ប្រជាជនដែលរងផលប៉ះពាល់ដោយផ្ទាល់ និង ប្រយោល និង សង្គមស៊ីវិល ។

បន្ថែមលើនេះ យើងខ្ញុំទាំងអស់គ្នាក៏មានកង្វល់ ទៅលើភាពខុសគ្នារវាងតួលេខនៃចំនួនភូមិ និង គ្រួសារប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន និងស្រែពក ដែលនឹងរងផលប៉ះពាល់ដោយផ្ទាល់ពីគម្រោងទំហំវារីអគ្គិសនីសេសានក្រោម២។ ផ្អែកតាមសេចក្តីថ្លែងហេតុបានបញ្ជាក់ថាប្រជាជនរងផលប៉ះពាល់មានចំនួន ៦ ភូមិ (ភូមិក្បាលរមាស ស្រែស្រណុក ច្រប់ ស្រែគរមួយ ស្រែគរពីរ និងភូមិត្បក) ត្រូវជា ៥១៥ គ្រួសារ ( ឆ្នាំ ២០១០) ហើយ នឹងកើនឡើងដល់ ៧៩៧ គ្រួសារឆ្នាំ

២០១៤។ ផ្ទុយទៅវិញ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដែលរៀបរៀង ដោយក្រុមហ៊ុន ឃី ខនសាលធន (ខេមបូឌា) (Key Consultant Cambodia) និង ទទួលស្គាល់ ដោយក្រសួងបរិស្ថាន និងក្រុមហ៊ុនអគ្គិសនីវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០០៩ បានបង្ហាញថា គម្រោង នេះនឹងបណ្តាលឱ្យមានផលប៉ះពាល់ភូមិចំនួនប្រាំបី (ភូមិក្បាលរមាស ស្រែស្រណុក ក្របីជ្រំ ច្រប់ ស្រែគមួយ ស្រែគរពីរ ខ្សាច់ថ្មី និងភូមិភ្នក) ស្ថិតនៅក្នុងឃុំចំនួន៤របស់ស្រុកសេសាន ដែលមាន ប្រជាជនសរុប ១.០២៥គ្រួសារ (ឆ្នាំ២០០៨) និងអាចកើនឡើងរហូតដល់ ១.៥២៩ គ្រួសារ នៅឆ្នាំ ២០១២ ។

ដើម្បីដោះស្រាយនូវកង្វល់ទាំងឡាយ និងជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ក៏ដូចជា សង្គមស៊ីវិល និងដើម្បីឱ្យការអភិវឌ្ឍន៍ប្រកបដោយតម្លាភាព យើងខ្ញុំសូមស្នើដូចខាងក្រោម៖

- ១. ស្នើសុំរដ្ឋសភាជាតិ មេត្តាពន្យារពេលអនុម័តច្បាប់នេះ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ក្នុង ការសិក្សាឱ្យបានលម្អិតលើផលប៉ះពាល់ និងធ្វើការផ្ទៀងផ្ទាត់ឯកសារឡើងវិញ
- ២. ស្នើសុំក្រុមហ៊ុន និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាធ្វើការបកស្រាយ ឱ្យបានជាក់លាក់និងផ្សព្វផ្សាយជាសាធារណៈចំពោះតួលេខខុសគ្នាដែលបានចែងនៅក្នុង សេចក្តីព្រាងច្បាប់ថ្មី និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញឆ្នាំ២០០៩ ដើម្បីជៀសវាងនូវទំនាស់ឬការប្តឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅអំឡុងពេល អនុវត្តគម្រោង។
- ៣. ស្នើសុំក្រុមហ៊ុន និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាសូមធ្វើការផ្សព្វផ្សាយ ជាសាធារណៈនូវឯកសារផែនការតាំងទីលំនៅថ្មី និង យន្តការផ្តល់សំណងសម្រាប់ប្រជា ពលរដ្ឋដែលនឹងត្រូវផ្លាស់ប្តូរទីលំនៅថ្ងៃអនាគតក៏ដូចជាផ្សព្វផ្សាយកិច្ចព្រមព្រៀងអនុវត្តការ ងារ (Implementing Agreement-IA) ដើម្បីភាគីពាក់ព័ន្ធបានស្វែងយល់ និងសិក្សា បន្ថែម
- ៤. ស្នើសុំក្រុមហ៊ុន និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សូមធ្វើការពិគ្រោះយោបល់ ឱ្យបានទូលំទូលាយនូវគោលនយោបាយ ឬផែនការទាំងឡាយណាដែលទាក់ទងនឹង គម្រោងអភិវឌ្ឍន៍នេះ ជាមួយប្រជាពលរដ្ឋមូលដ្ឋាន សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ។

យើងខ្ញុំ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋសភាជាតិ ក្រុមហ៊ុន ស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងធ្វើការពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់នេះ និងឆ្លើយតបជាវិជ្ជមាន ចំពោះសំណើសុំ និងទុក្ខកង្វល់របស់យើងខ្ញុំទាំងអស់គ្នា ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនស្របតាមយុទ្ធសាស្ត្រចតុកោណដំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជា។

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់:**

- លោក ឈិត សំអាត ទូរស័ព្ទ ០១២ ៩២៨ ៥៨៥  
នាយកប្រតិបត្តិ វេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF)
- លោក ទេព ប៊ុណ្ណារិទ្ធ ទូរស័ព្ទ ០១២ ៨៩៥ ៦២៤  
នាយកប្រតិបត្តិ សមាគមថែរក្សាបរិស្ថាន និងវប្បធម៌(CEPA)
- លោក មៀច មាន ទូរស័ព្ទ ០១១ ៧៥៨ ៩៧០  
នាយកប្រតិបត្តិ បណ្តាញការពារទន្លេបី (3SPN)
- លោក កែវ មីប តំណាងប្រជាជន ភូមិក្បាលរមាស ឃុំក្បាលរមាស ទូរស័ព្ទ ០៩៧ ៥៧ ៧១ ៥០៧
- លោក ចាន់ ថុន តំណាងប្រជាជន ភូមិស្រែគរ ឃុំស្រែគរ ទូរស័ព្ទ ០៩៧ ២៨ ៥១ ៩៣៤